

ជំនឿ ❌

មានតែជនបរទេសទេដែល មានផ្ទុក
មេរោគកូរ៉ូណា! ចេញឲ្យឆ្ងាយទៅ!



គ្មាននរណាម្នាក់ត្រូវបានគេបំភ្លេចចោល!
ព័ត៌មានដែលមានភាពងាយស្រួលសម្រាប់ទាំងអស់គ្នា!

ការពិត



មនុស្សគ្រប់គ្នា មិនថាជាតិ សាសន៍អ្វី
នោះទេ ពួកគេអាចឆ្លងមេរោគកូរ៉ូណា
ឬ កូវីដ ១៩ (COVID-19) បានដូចគ្នា!


ប្រភព: អង្គការសុខភាពពិភពលោក

២

ជំនឿ



នៅប្រទេសកម្ពុជាមានអាកាសធាតុក្តៅ
ដូចនេះមេរោគកូរ៉ូណាមិនអាចឆ្លងមក
យើងបានទេ!



LIGHT
FOR THE WORLD

គ្មាននរណាម្នាក់ត្រូវបានគេបំភ្លេចចោល!
ព័ត៌មានដែលមានភាពងាយស្រួលសម្រាប់ទាំងអស់គ្នា!

ការពិត




យោងតាមភស្តុតាងរហូតមកដល់ពេលនេះ
មេរោគកូរ៉ូណាអាចត្រូវបានចម្លងនៅគ្រប់តំ
បន់រួមទាំងតំបន់ដែលមានអាកាសធាតុក្តៅ
និងសើមផងដែរ។

ប្រភព: អង្គការសុខភាពពិភពលោក

៣

ជំនឿ



អ្នកអាចការពារខ្លួនពីមេរោគកូរ៉ូណា ដោយជីកស្រា អាល់កុល ឬទឹកលាងសំអាតដៃ។



ការពិត



របស់ទាំងនេះមិនអាចការពារអ្នកពីមេរោគកូរ៉ូណាបានទេ តែធ្វើ របៀបនេះអាចគ្រោះថ្នាក់ដល់ជីវិតអ្នកទៅវិញទេ។ ទឹកលាងដៃ ដែលមានជាតិអាល់កុលអាចសម្លាប់មេរោគបាន នៅពេលដែលយើងប្រើប្រាស់វាបានត្រឹមត្រូវ។

ត្រូវចងចាំថា ទឹកលាងសំអាតដៃនោះត្រូវមានផ្ទុកអាល់កុល យ៉ាងទាបបំផុត ៦០% ឡើងទើបមានប្រសិទ្ធភាព។



គ្មាននរណាម្នាក់ត្រូវបានគេបំភ្លេចចោល! ព័ត៌មានដែលមានភាពងាយស្រួលសម្រាប់ទាំងអស់គ្នា!

ប្រភព៖ Centre For Disease Control

៤

ជំនឿ



មានវិធីព្យាបាលជម្ងឺកូរ៉ូណា!



ការពិត



មកដល់ពេលនេះ មិនទាន់មានការព្យាបាលណាមួយជាក់លាក់លើ មេរោគកូរ៉ូណានៅឡើយទេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របាននឹងកំពុងធ្វើការស្រាវជ្រាវបន្ត តែសម្រាប់ការព្យាបាលដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពតែងត្រូវការពេលវេលាជាច្រើនខែ។



LIGHT
FOR THE WORLD

គ្មាននរណាម្នាក់ត្រូវបានគេបំភ្លេចចោល!
ព័ត៌មានដែលមានភាពងាយស្រួលសម្រាប់ទាំងអស់គ្នា!

ប្រភព៖ អង្គការសុខភាពពិភពលោក

៧

ជំនឿ



មេរោគកូរ៉ូណា និងសម្លាប់តែមនុស្សដែលមាន
បាបកម្ម និងមនុស្សអាក្រក់ដែលថ្វាយបង្គំពួក
អារក្សសាតាំងតែប៉ុណ្ណោះ។



គ្មាននរណាម្នាក់ត្រូវបានគេបំភ្លេចចោល!
ព័ត៌មានដែលមានភាពងាយស្រួលសម្រាប់ទាំងអស់គ្នា!

ការពិត



ជំនឿបែបនេះមិនមែនជាការពិតទេ
ព្រោះនរណាក៏អាចឆ្លងមេរោគកូរ៉ូណាដែរ។

ប្រភព៖ អង្គការសុខភាពពិភពលោក

៦

ជំនឿ



បើខ្ញុំបរិភោគខ្លឹមស ឬជីកឱសថបុរាណផ្សេងទៀត
ខ្ញុំនឹងមិនឆ្លងមេរោគកូរ៉ូណាទេ!




ការពិត




នេះមិនមែនជាការពិតទេ! ខ្លឹមស និងជីកឱសថ
បុរាណទាំង នោះអាចមានអត្ថប្រយោជប្រឆាំងនឹង
មេរោគ តែទោះយ៉ាងណាក៏ដោយ មិនមានភស្តុតាង
ដោយផ្អែកលើការរាតត្បាតនាពេលបច្ចុប្បន្នថា ការ
បរិភោគខ្លឹមស ឬការប្រើថ្នាំរុក្ខជាតិ ក្នុងតំបន់អាចការ
ពារមនុស្សពីការឆ្លងមេរោគ នេះបានទេ។

ជំនឿ



បើអ្នកឆ្លងមេរោគកូរ៉ូណា អ្នកនឹងស្លាប់!



ការពិត




បច្ចុប្បន្ននេះ មានមនុស្សប្រមាណជា ២ នាក់ក្នុង
ចំណោម ១០០នាក់ ដែលបានស្លាប់ដោយសារ
មេរោគកូរ៉ូណានេះ។ មនុស្សភាគច្រើនដែលបានឆ្លង
មិនធ្លាក់ខ្លួនឈឺខ្លាំងទេ ព្រោះដំបូងអាចមានអាការៈ
ដូចជាមានជំងឺផ្តាសាយដែរ។ មនុស្សវ័យចំណាស់មួយ
ចំនួន និងមនុស្សមួយចំនួនទៀត ដែលមានបញ្ហាសុខ
ភាពដូចជា ជំងឺហឺតឬជំងឺទឹកនោមផ្អែមអាចនឹងឈឺធ្ងន់។

ជំនឿ



ថ្នាំអង់ទីប៊ីយោទិច (Antibiotics) អាចការពារ ឬព្យាបាលមេរោគកូរ៉ូណាបាន។



ការពិត



មិនពិតទេ! ថ្នាំអង់ទីប៊ីយោទិចមិនមាន ប្រសិទ្ធភាព ប្រឆាំងនឹងវីរុស/ មេរោគទេ វាអាចប្រឆាំងនឹងបាក់តេរី តែប៉ុណ្ណោះ។ មេរោគឆ្លងកូរ៉ូណា ឬកូវីដ១៩ វាគឺជាមេរោគ ដូច្នេះមិនគួរប្រើថ្នាំអង់ទីប៊ីយោទិចជាមធ្យោបាយដើម្បី បង្ការ ឬព្យាបាលជំងឺកូវីដ១៩ឡើយ។

៣

ជំនឿ



មានតែមនុស្សចាស់ និងមនុស្សមានសុខភាពខ្សោយ
ឬឈឺធ្ងន់ប៉ុណ្ណោះ ដែលអាចឆ្លងមេរោគកូរ៉ូណា។




ការពិត




មនុស្សគ្រប់វ័យអាចឆ្លងមេរោគកូរ៉ូណា ឬកូវីដ១៩
(COVID-19) បាន។ មនុស្សវ័យចំណាស់ និងមនុស្ស
ដែលមានជំងឺជាប់ខ្លួនស្រាប់ដូចជា (ជំងឺហឺត ទឹកនោម
ផ្អែម និងជំងឺបេះដូង) ហាក់ដូចជាងាយនឹងធ្លាក់ខ្លួនឈឺ
ធ្ងន់ធ្ងរដោយសារ (COVID-១៩) នៅពេលដែលពួកគេ
ឆ្លងមេរោគនេះ។

ជំនឿ



ការនៅឃ្នាតឆ្ងាយពីអ្នកដទៃ វាចាំបាច់សម្រាប់តែអ្នកដែលមានផ្ទុកមេរោគកូរ៉ូណាតែប៉ុណ្ណោះ។




ការពិត



ការនៅឆ្ងាយពីអ្នកដទៃ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការកាត់បន្ថយល្បឿន ឬបញ្ឈប់ការរីករាលដាលនៃការឆ្លង ជាពិសេសសម្រាប់អ្នកដែលប្រឈមនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពីកូវីដ១៩ (COVID-19)។ ការដែលនៅឃ្នាតឆ្ងាយពីអ្នកដទៃជាពិសេសអ្នកដែលស្ថិតក្នុងប្រភេទដែលមានហានិភ័យខ្ពស់ មានន័យថាអ្នកកំពុងចូលរួមចំណែកក្នុងការកាត់បន្ថយលទ្ធភាពនៃការរីករាលដាលមេរោគកូរ៉ូណា ឬកូវីដ១៩ (COVID-19) ទៅមនុស្សផ្សេងទៀត។

ជំនឿ



ប្រសិនបើខ្ញុំពាក់ម៉ាស់ ខ្ញុំនឹងមិនឆ្លងមេរោគកូរ៉ូណា ឬ កូវីដ១៩ (COVID-19) ទេ!



ការពិត



របាំងក្រដាសស្តើងនៃម៉ាស់ មិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ភាគល្អិតតូចៗចេញពីការក្អកនិងកណ្តាស់របស់អ្នកដែលនៅជុំវិញអ្នកបាន ១០០% បានទេ។ ម្យ៉ាងទៀតមនុស្សភាគច្រើនដែលមិនធ្លាប់ពាក់ម៉ាស់ជាប្រចាំអាចយកដៃប៉ះលើកន្លែងផ្សេងៗនៅលើផ្ទៃមុខនៅពេលដែលចាប់ផ្តើមមានអារម្មណ៍មិនស្រួលឬមិនទម្លាប់នឹងការពាក់ម៉ាស់។ ការធ្វើបែបនេះនឹងបង្កើនហានិភ័យក្នុងការនាំយកមេរោគដែលបណ្តាលមកពីជំងឺកូរ៉ូណាទៅកាន់មាត់ និងភ្នែករបស់អ្នក។